

ការបោកបញ្ឆោតរំលោភសំងបង្ការជំងឺ COVID-19

នៅគ្រប់ពេលដែលមានវិបត្តិសុខភាព ជនបោកបញ្ឆោតនឹងឆ្លៀតខិតខំបោកប្រាស់ប្រាក់របស់ប្រជាជន។ ក្នុងអំឡុងពេលមានជំងឺរាតត្បាតសកលកំរើម ជនបោកបញ្ឆោតកំពុងប្រើប្រាស់ការទូរស័ព្ទស្វ័យប្រវត្តិ (robocalls) ការប្រកាសលើបណ្តាញសង្គម និងអ៊ីមែលដើម្បីទាញផលប្រយោជន៍ពីការភ័យខ្លាច ការថប់បារម្ភ និងការភាន់ច្រឡំអំពីជំងឺ COVID-19។ ពួកគេលក់របស់ដែលមិនមានប្រសិទ្ធភាព គឺថ្លៃលើរបស់ដែលគេកក់ថ្លៃ និងលួចព័ត៌មានផ្ទាល់ខ្លួន។ ឥឡូវនេះ វ៉ាក់សាំងបង្ការជំងឺ COVID-19 មាននៅក្នុងខោនធី Los Angeles ជនបោកប្រាស់កំពុងកំណត់មុខព្រួយលើប្រជាជនក្នុងមូលដ្ឋានជាមួយនិងគម្រោងបោកប្រាស់ថ្មីៗ ទាក់ទងនឹងវ៉ាក់សាំង។ សូមប្រុងប្រយ័ត្ន!



វ៉ាក់សាំងបង្ការជំងឺ COVID-19 កំពុងត្រូវបានចែកចាយនៅក្នុងខោនធី Los Angeles តាមវិធីមួយដែលមានយុត្តិធម៌ និងមានតម្លាភាព។ បើសិនជានរណាម្នាក់ផ្តល់ជូននូវការលក់ដើម្បីឱ្យឱកាសអ្នកបានចាក់វ៉ាក់សាំង មុនពេលដល់វេនរបស់អ្នក នោះវាជាការបោកប្រាស់ហើយ។

- វ៉ាក់សាំងកំពុងត្រូវបានផ្តល់ជូនដល់បុគ្គលិកថែទាំសុខភាព និងប្រជាជនដែលរស់នៅក្នុងមន្ទីរថែទាំរយៈពេលវែង (ឧទាហរណ៍ ផ្ទះថែទាំ) ឬណោះនៅពេលនេះ។
- បុគ្គលិកសំខាន់ៗដែលមិនអាចធ្វើការងារពីផ្ទះទំនងជាទទួលបានវ៉ាក់សាំងបន្ទាប់ពីនេះ ព្រោះពួកគេប្រឈមនឹងហានិភ័យ (risk) ខ្ពស់ក្នុងការប៉ះពាល់ជាមួយមេរោគ COVID-19។ ជនចាស់ជរា និងមនុស្សជំងឺដែលមានបញ្ហាសុខភាពក៏អាចនឹងត្រូវបានជ្រើសរើសបន្ទាប់ផងដែរ ព្រោះពួកគេទំនងជាភ័យខ្លាចជំងឺធ្ងន់ធ្ងរ បើសិនជាពួកគេឆ្លងជំងឺ COVID-19។
- កុមារអាយុក្រោម 16 ឆ្នាំមិនទទួលបានវ៉ាក់សាំងក្នុងពេលដ៏ខ្លីខាងមុខនេះទេ។ វ៉ាក់សាំងមិនត្រូវបានអនុញ្ញាតឱ្យផ្តល់ជូនក្រុមអាយុនេះឡើយ។
- នៅពេលវ៉ាក់សាំងមានកាន់តែច្រើន វានឹងត្រូវបានផ្តល់ជូនដល់មនុស្សគ្រប់គ្នា។ **វាទំនងជាប្រើពេលជាច្រើនខែ។ វ៉ាក់សាំងប្រហែលជាមិនត្រូវបានផ្តល់ជូនសាធារណជនទូទៅរហូតដល់ដូវផ្ការីក/ដូវក្តៅឆ្នាំ 2021។**
- ព័ត៌មានអំពីរបៀបទទួលវ៉ាក់សាំង នឹងត្រូវបានចុះផ្សាយនៅលើ [គេហទំព័រជំងឺ COVID-19 \(ph.lacounty.gov/Coronavirus/vaccine/\)](https://www.ph.lacounty.gov/Coronavirus/vaccine/) របស់ Public Health នៅពេលដែលមានវ៉ាក់សាំងសម្រាប់ក្រុមខុសៗគ្នា។
- បើសិនជាអ្នកមានសំណួរ ចូរពិគ្រោះជាមួយគ្រូពេទ្យរបស់អ្នក។ ទូរសព្ទទៅលេខ 2-1-1 ឬចូលទៅកាន់ [គេហទំព័រ 211LA](https://www.ph.lacounty.gov/211LA) បើសិនជាអ្នកត្រូវការជំនួយក្នុងការស្វែងរកគ្រូពេទ្យ។

វ៉ាក់សាំងបង្ការជំងឺ COVID-19 នឹងត្រូវបានផ្តល់ជូនពលរដ្ឋខោនធី Los Angeles ដោយឥតគិតថ្លៃ និងដោយមិនគិតពីស្ថានភាពអន្តោប្រវេសន៍ឡើយ។ បើសិនជានរណាម្នាក់និយាយថាពួកគេបាននូវតម្លៃពីសេស តម្លៃថោក ឬរកវ៉ាក់សាំងឱ្យអ្នកតាមវិធីក្រោមគុ នោះវាជាការបោកប្រាស់ហើយ។

- អ្នកនឹងមិនត្រូវបានគិតថ្លៃ ឬបង់សហចំណាយ (co-pay) ដើម្បីទទួលបានវ៉ាក់សាំងបង្ការជំងឺ COVID-19 ឡើយ។ វេជ្ជបណ្ឌិត ឬឱសថស្ថានរបស់អ្នកអាចគិតថ្លៃសម្រាប់ការផ្តល់វ៉ាក់សាំង ប៉ុន្តែវាត្រូវតែត្រូវបានគ្របដណ្តប់ដោយក្រុមហ៊ុនធានារ៉ាប់រងសាធារណៈ និងឯកជន។ អ្នកដែលគ្មានការធានារ៉ាប់រងសុខភាព អាចទទួលបានវ៉ាក់សាំងបង្ការជំងឺ COVID-19 ដោយឥតគិតថ្លៃ។
- អ្នកនឹងមិនត្រូវបានគេសាកសួរអំពីស្ថានភាពអន្តោប្រវេសន៍របស់អ្នក នៅពេលអ្នកទទួលបានវ៉ាក់សាំងបង្ការជំងឺ COVID-19 ឡើយ។ ព័ត៌មានវេជ្ជសាស្ត្ររបស់អ្នកត្រូវបានរក្សាការសម្ងាត់។ វេជ្ជបណ្ឌិតរបស់អ្នកមិនត្រូវអនុញ្ញាតឱ្យចែករំលែកវាជាមួយមន្ត្រីអន្តោប្រវេសន៍ឡើយ។
- ចូលទៅកាន់ [ទំព័រជំងឺ COVID-19 នៃការិយាល័យកិច្ចការអន្តោប្រវេសន៍](https://www.ph.lacounty.gov/covid-19) របស់ខោនធី Los Angeles សម្រាប់បច្ចុប្បន្នភាពអំពី ជំងឺ COVID-19 សម្រាប់ពលរដ្ឋជាជនអន្តោប្រវេសន៍។

ទង់ក្រហម គឺជាសញ្ញាព្រមាន ឬសញ្ញាដែលអ្វីមួយអាចជាការបោកប្រាស់។ ចូរប្រុងប្រយ័ត្នចំពោះទង់ក្រហមទាក់ទងនឹងវ៉ាក់សាំងបង្ការជំងឺ COVID-19 ទាំងនេះ៖

- នរណាម្នាក់ផ្តល់ជូនឱកាសដើម្បីផ្លាស់ប្តូរអ្នកទៅកាន់ក្រុមមុនដើម្បីទទួលបានវ៉ាក់សាំងដោយបង់ថ្លៃ។
- នរណាម្នាក់ព្យាយាមលក់កន្លែងនៅលើបញ្ជីរង់ចាំវ៉ាក់សាំងបង្ការជំងឺ COVID-19 ឱ្យអ្នក។ **មិនមាន "បញ្ជីរង់ចាំវ៉ាក់សាំង" ទេ។**
- នរណាម្នាក់នៅតាមផ្លូវ តាមអនឡាញ លើប្រព័ន្ធផ្សព្វផ្សាយសង្គម ឬគោរពទ្វាររបស់អ្នកព្យាយាមលក់វ៉ាក់សាំងឱ្យអ្នក។

នៅក្នុងគម្រោងបោកប្រាស់វ៉ាក់សាំងបង្ការជំងឺ COVID-19 ក្នុងមូលដ្ឋានមួយ បុរសម្នាក់បានរាយការណ៍ថា គេបានផ្តល់វ៉ាក់សាំងឱ្យគ្រួសារគាត់ទាំងមូលក្នុងតម្លៃ \$49 ក្នុងមនុស្សម្នាក់។ សំណាងល្អ ក្រុមហ៊ុនកាត់តម្លៃទានរបស់បុរសនោះ បានបដិសេធការទូទាត់ប្រាក់។ វ៉ាក់សាំងអាចត្រូវបានផ្តល់ឱ្យដោយអ្នកផ្តល់សេវាវេជ្ជសាស្ត្រដែលមានអាជ្ញាប័ណ្ណប៉ុណ្ណោះ។

- អ្នកទទួលបានទូរសព្ទ សារជាអក្សរ ឬអ៊ីមែលអំពីវ៉ាក់សាំងនេះ។ អ្នកទូរសព្ទមក បានសាកសួរព័ត៌មានផ្ទាល់ខ្លួន ឬព័ត៌មានហិរញ្ញវត្ថុរបស់អ្នក។ វាអាចជាលេខសន្តិសុខសង្គម (Social Security) លេខកាត់ចំណូល ឬលេខកាត់ចំណាន។

ការឆបោកអំពីវ៉ាក់សាំងបង្ការជំងឺ COVID-19

របស់អ្នក។ មិនត្រូវចែករំលែកលេខទាំងនេះ ឬព័ត៌មានផ្ទាល់ខ្លួនផ្សេងទៀតជាមួយអ្នកទូរសព្ទមកដែលមិនស្គាល់ ឬក្នុងសារជាអក្សរ ឬអ៊ីម៉ែលជាដាច់ខាត។

- អ្នកឃើញការផ្សាយពាណិជ្ជកម្មសម្រាប់វ៉ាក់សាំងក្លែងក្លាយ ឬ "ការព្យាបាលមហារាជ" ដោយប្រើវិទ្យុសម្រាប់ ឬអាហារបំប៉នផ្សេងៗទៀត។ ជនបោកប្រាស់ជំរុញការផ្សាយពាណិជ្ជកម្មទាំងនេះ ទោះបីជាវាមិនត្រូវបានបញ្ជាក់ថាមានប្រសិទ្ធភាពក៏ដោយ។ FDA បានចេញលិខិតព្រមានដល់ក្រុមហ៊ុនជាច្រើនសម្រាប់ការលក់ផលិតផល ដែលអះអាងថាបង្ការ ឬព្យាបាលជំងឺ COVID-19។
- បើសិនជាមានណាមួយដែលមិនសូវមានគេស្គាល់ច្រើននៅក្នុងសហគមន៍របស់អ្នក (ដូចជាវេជ្ជបណ្ឌិត គ្លីនិកថែទាំសុខភាពឱសថសាស្ត្រ កម្មវិធីសុខភាពខោនធី) ផ្តល់វ៉ាក់សាំងឱ្យអ្នក - ចូរគិតឱ្យបានពីរដង និងពិនិត្យមើលជាមួយវេជ្ជបណ្ឌិតរបស់អ្នក។ កុំឱ្យជនបោកប្រាស់ទាំងនេះឈ្នះឱ្យសោះ!

តាមពិត ចូរពិគ្រោះជាមួយវេជ្ជបណ្ឌិត ឬ អ្នកផ្តល់សេវាថែទាំសុខភាពផ្សេងទៀតជានិច្ច មុននឹងចាក់វ៉ាក់សាំងប្រើប្រាស់ថ្មី ឬផលិតផលសុខភាពណាមួយ។

ទទួលជំនួយ

- ស្វែងរកគ្រូពេទ្យ៖ ទូរសព្ទទៅលេខ 2-1-1 ដែលជាខ្សែទូរសព្ទព័ត៌មានខោនធី LA ឬចូលទៅកាន់ [គេហទំព័រ 211LA](#)។
- ស្វែងរកធនធានដូចជាម្ហូបអាហារ ថ្នាំ និងការផ្គត់ផ្គង់សំខាន់ៗផ្សេងទៀត៖ ទូរសព្ទទៅលេខ 2-1-1 ឬចូលទៅកាន់ [គេហទំព័រ 211LA](#) ឬ [គេហទំព័រធនធាន](#) របស់ Public Health។
- រាយការណ៍ពីការឆបោកជំងឺ COVID-19 ដែលអាចមាន និងទទួលជំនួយក្នុងការយកប្រាក់របស់អ្នកមកវិញ៖ ទាក់ទងនាយកដ្ឋានកិច្ចការអ្នកប្រើប្រាស់ និងអាជីវកម្មរបស់ខោនធី LA (DCBA)៖ dcbalacounty.gov ឬ 800-593-8222។
- រាយការណ៍ពីការអះអាងដែលគួរឱ្យសង្ស័យ ដែលបានធ្វើឡើងអំពីវ៉ាក់សាំង ការធ្វើតេស្ត ឬផលិតផលព្យាបាល៖ រាយការណ៍ទៅកាន់ FTC នៅ ftc.gov/complaint

តាមដានស្ថានភាពការណ៍ - ជាមួយព័ត៌មានដែលបានទុកចិត្ត

ចូរប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ និងការបោកបញ្ឆោតដូចជាការឆបោកអំពីជំងឺ COVID-19

បច្ចុប្បន្នភាពមេហាតក្រុំណា

- ចូលទៅកាន់ ph.lacounty.gov/media/Coronavirus ចុះឈ្មោះសម្រាប់សេចក្តីប្រកាសព័ត៌មាន ឬតាមដានយើងនៅ @lapublichealth
- ចូលទៅកាន់គេហទំព័រជំងឺ COVID-19 របស់ខោនធីនៅ covid19.lacounty.gov
- ពិនិត្យមើលគេហទំព័រ CDC www.cdc.gov/coronavirus

ការជូនដំណឹងអំពីការឆបោក

ទទួលព័ត៌មានទាន់ហេតុការណ៍អំពីការឆបោកចុងក្រោយបំផុត និងការប្រុងប្រយ័ត្នដែលអ្នក និងគ្រួសារអ្នកគួរតែធ្វើ។

- ស្វែងយល់អំពីការឆបោកថ្មីពី [ការជូនដំណឹងអ្នកប្រើប្រាស់](#) នៃនាយកដ្ឋានកិច្ចការអ្នកប្រើប្រាស់ និងអាជីវកម្មរបស់ខោនធី Los Angeles
- ចូលទៅកាន់គេហទំព័រ [ជំងឺ COVID-19 ការិយាល័យកិច្ចការអន្តោប្រវេសន៍](#) របស់ខោនធី Los Angeles
- ចុះឈ្មោះសម្រាប់ការតាមដានការជូនដំណឹងអំពីការឆបោក (Fraud Alerts Watch) នៃសមាគមអ្នកចូលនិវត្តន៍អាមេរិក (AARP)
- ចុះឈ្មោះដើម្បីទទួលបានការជូនដំណឹងអ្នកប្រើប្រាស់ របស់គណៈកម្មការពាណិជ្ជកម្មសហព័ន្ធ

ស្វែងយល់អំពីការឆបោក និងការបោកប្រាស់អំពីជំងឺ COVID-19 ផ្សេងទៀតដោយចូលទៅកាន់ ph.lacounty.gov/hccp/covidscams។

ចុះឈ្មោះសម្រាប់ព្រឹត្តិប័ត្រព័ត៌មានតាមអ៊ីម៉ែលអំពីវ៉ាក់សាំងបង្ការជំងឺ COVID-19

ដើម្បីចុះឈ្មោះសម្រាប់បច្ចុប្បន្នភាពជាប្រចាំអំពីវ៉ាក់សាំងបង្ការជំងឺ COVID-19 សូមចូលទៅកាន់គេហទំព័រ [វ៉ាក់សាំងបង្ការជំងឺ COVID-19](#)។

